



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែសីហា



លេខ ២៥០ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 250 Volume 21 BC 2565 BE 2021



មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត សមាជិក
គណៈកម្មការទី៧ព្រឹទ្ធសភា ១



សកម្មភាពគណៈកម្មការ

- ជីវប្រវត្តិរបស់ឯកឧត្តម សុខ យាត ៣
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ៤
- ការងារទទួលពាក្យបណ្តឹង ៤
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៥
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ១២

សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា
តាមប្រព័ន្ធទិន្នន័យ ១៧
- ឯកឧត្តម អ៊ុំ សារីទូ ទទួលជួបតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ JDS
ឆ្នាំ២០២០ ១៩
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ២១



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន នាអាកាសយានដ្ឋាន
អន្តរជាតិភ្នំពេញ។

ក្របក្រោយ ៖ អគារក្រហមវិមានព្រឹទ្ធសភា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមាត្រប្រចាំការមក មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443 ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញផ្តល់ភ្លើងបូជាសព
ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា**



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម សុខ យាត

នាព្រឹកថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ភូមិភាគទី៦ នៅវត្តសុវណ្ណរង្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីរាជការនៃខេត្តព្រៃវែង និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។

សពរបស់ឯកឧត្តម **សុខ យាត** បានតម្កល់ទុកធ្វើបុណ្យ

ទក្ខិណានុប្បទានតាមប្រពៃណីសាសនាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅគេហដ្ឋាននៃសព នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក៏មានការយាង និងនិមន្តព្រះសង្ឃធ្វើពិធីស្វាធារ្យាយព្រះសត្វប្បករណ៍ ដង្ហែប្រទក្សិណសពបីដុំមេរុ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា តំណាងឱ្យក្រុមគ្រួសារសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម **សុខ យាត** ដោយជម្រាបជូនអង្គពិធីថា ឯកឧត្តម **សុខ យាត** កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤៥ នៅភូមិប្រស្រែ ឃុំ



ឯកឧត្តម ម៉ាន់ ឈឿន ឡើងអានវិយោគកថា



លោក អៀង សុការក្ស អញ្ជើញឡើងថ្លែងអំណរគុណ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត

កញ្ញៀច ស្រុកកញ្ញៀច ខេត្តព្រៃវែង ក្នុងគ្រួសារកសិករ ដែលមានជីវភាពធម្មតា មានឪពុកឈ្មោះ **សុខ សុខ** ជាកសិករ (បានស្លាប់) និងម្តាយឈ្មោះ **សុខ សឹម** ជាកសិករ (នៅរស់) ឯកឧត្តមមានបងប្អូនបង្កើតចំនួន៧នាក់។

ក្នុងវ័យកុមារភាព យុវកុមារ **សុខ យាត** សិក្សានៅសាលាបឋមសិក្សាស្រុកកញ្ញៀច និងវិទ្យាល័យអង្គខ្នងក្រុងព្រៃវែង ហើយបានអត់ធន់ទ្រាំទ្រការលំបាក ខ្ទះខ្ទែងខិតខំរៀនសូត្រនៅមណ្ឌលអប់រំគ្រូបង្រៀនភ្នំពេញ រួចបានប្រឡងចេញធ្វើជាគ្រូបង្រៀននៅខេត្តព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ និងភ្នំពេញ ក្នុងអំឡុងឆ្នាំ១៩៦៨ រហូតដល់ពេលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៣ ឯកឧត្តម **សុខ យាត** បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ **សុខ សុខុម** ហើយទទួលចំណង់ដៃបានកូនស្រីចំនួន៥នាក់។ ឯកឧត្តម **សុខ យាត** បានធ្វើជាគ្រូបង្រៀន និងបំពេញការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ១៩៦៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាសមាជិកព្រឹទ្ធសភានីតិកាលទី៤។

មរណភាពរបស់ឯកឧត្តម **សុខ យាត** គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិរបស់ខ្មែរដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុតស៊ូរំដោះប្រទេស

ជាតិ និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍដ៏ឥតឆ្លើយណាយរហូតដល់ថ្ងៃអវសានជីវិត។



ជាកិច្ចចុងក្រោយ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសពឯកឧត្តម **សុខ យាត** បន្ទាប់មកលោក **រៀង សុភារក្ស** តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនោះ។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ នុត សច្ចៈ)

ជីវប្រវត្តិរបស់ឯកឧត្តម សុខ យ៉ាត



ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្រៀមក្រំជាទីបំផុត ដោយឯកឧត្តម **សុខ យ៉ាត** សមាជិកគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី៣១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:១០ នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តម **សុខ យ៉ាត** បានតម្កល់ទុកធ្វើបុណ្យទុក្ខណាទប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តម **សុខ យ៉ាត** កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤៥ នៅភូមិប្រស្រែ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងគ្រួសារកសិករដែលមានជីវភាពមធ្យម មានឪពុកឈ្មោះ **សុខ សុខ** ជាកសិករ (ស្លាប់) និងម្តាយឈ្មោះ **សុខ សីម** ជាកសិករ (រស់)។ ឯកឧត្តមមានបងប្អូនបង្កើតចំនួន៧នាក់។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៣ ឯកឧត្តម **សុខ យ៉ាត** បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ **សុខ សុខុម** ហើយទទួលបានចំណង់ដៃបានកូនស្រីចំនួន៥នាក់។

ការងារដែលឯកឧត្តម **សុខ យ៉ាត** បានបំពេញរួមមាន៖

- ១៩៦៨-១៩៦៩ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែអណ្តូង ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
- ១៩៦៩-១៩៧១ ជាគ្រូបង្រៀននៅសាលាកំពង់តាដេស ឃុំកំពង់តាដេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

- ១៩៧១-១៩៧៥ ជាគ្រូបង្រៀននៅសាលាកុយតឹប ឃុំបែកបាន ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ
- ១៧ មេសា ១៩៧៥ ជាទាសករក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ
- ៧/១/៧៩-៥/៩/៧៩ ជាកសិករនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំពង់ចាយមារ ខេត្តព្រៃវែង
- ៥/៩/៧៩-២០/២/៨០ ជាគ្រូបង្រៀន និងជានាយកអប់រំនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំពង់ចាយមារ ខេត្តព្រៃវែង
- ២០/២/៨០-២០/៥/៨២ ត្រូវឧទ្ទេសនាមឱ្យធ្វើជានាយកផ្នែកចាត់តាំងនៅសាលាគរុកោសល្យ វិក្រិត្យការ ខេត្តព្រៃវែង
- ២១/៥/៨២-៩/១១/៨៤ នាយករងសាលាគរុកោសល្យ វិក្រិត្យការ ខេត្តព្រៃវែង
- ១០/១១/៨៤-៤/៦/៨៦ ជាកម្មាភិបាលចាត់តាំងខេត្តព្រៃវែង
- ៤/៦/៨៦-១៩/៦/៨៧ ជាអនុប្រធានចាត់តាំងខេត្តព្រៃវែង
- ១៩/៣/៨៧-២៨/១១/៨៨ ជាលេខាគណៈកម្មាធិការបក្សស្រុកពាមរក៍ ខេត្តព្រៃវែង
- ២៩/១១/៨៨-៣/៩/៩១ សមាជិកគណបក្សខេត្ត និងជាប្រធានមន្ទីរបក្សខេត្តព្រៃវែង
- ៣០/១១/៩១-១៩/៣/៩៣ ជាលេខាធិការគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុកពាមជរ ខេត្តព្រៃវែង
- ១៩/៣/៩៣-៥/៧/៩៣ ជាអនុប្រធានស្នាក់ការគណបក្សខេត្តព្រៃវែង
- ខែ៧/៩៣-១/១/២០០៥ ជាអនុប្រធានមន្ទីរអប់រំខេត្តព្រៃវែង
- ១/១/២០០៥-១៩/១០/២០០៦ ជានិវត្តជន
- ១៩/១០/២០០៦-៧/១២/២០០៦ បម្រើការងារនៅមន្ទីរបក្សខេត្តព្រៃវែង
- ៧/១២/២០០៦-១/៦/២០០៩ អនុប្រធានគណៈចាត់តាំងនៃមន្ទីរបក្សខេត្តព្រៃវែង
- ១/៦/២០០៩-២៣/៤/២០១៨ ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង
- ២៣/៤/២០១៨-ដល់បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤។

តាមរយៈវិវភាពដ៏ឧត្តុង្គឧត្តម និងស្នាដៃខាងលើឯកឧត្តម **សុខ យ៉ាត** ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មានដូចជា៖

- ១-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវិជ្ជន៍
- ២-គ្រឿងឥស្សរិយយស ជាតូបការ។

គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា

✽ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។



ជើង វិមានព្រឹទ្ធសភា។

✽ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **គង់ សារ៉ា** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥)។



✽ នាថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយនឹងក្រុមមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងសាកសួរសុខទុក្ខពីស្ថានភាពមន្ត្រី និងក្រុមគ្រួសារ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ង៉ា ជេដ្ឋ** ប្រធានគណៈកម្មការ បានអញ្ជើញប្រជុំដឹកនាំកិច្ចប្រជុំស្តីពី គម្រោងថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាង-

✽ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ឈឹក គឹមយាត** ប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែកក្កដា រាយការណ៍អំពីចំណូល ចំណាយថវិការបស់គណៈកម្មការប្រចាំខែកក្កដា និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ នៅក្នុងខែសីហា ឆ្នាំ២០២១នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៦ករណី ធ្វើលិខិតអនុរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន១ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៦ករណី និងកំពុងពិនិត្យសិក្សាចំនួន៦ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹង ពីស្ថាប័នពាក់ព័ន្ធចំនួន២ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនគណៈកម្មការព្រឹទ្ធសភាចំនួន៤ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ចុះពិនិត្យមើលសកម្មភាពការងារ និងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលអញ្ជើញចូលមកទស្សនាការប្រកួតកីឡាប្រណាំងម៉ូតូ នៅទីលានប្រណាំងរថយន្ត Yamamoto នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេស-ចរណ៍ម៉ុង ឫទ្ធីសែនជ័យ ស្ថិតនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

-នាំយកបច្ច័យ ទេយ្យទាន ចង្ហាន់ឆ្អិន និងចង្ហាន់នៅ (សាច់ជ្រូកចំនួន៤០០គីឡូក្រាម) យកទៅប្រគេនព្រះសង្ឃវត្តប្រាសាទនាងខ្មៅមានព្រះសង្ឃចំនួន២៥៣អង្គ វត្តភ្នំជីសូរមានព្រះសង្ឃចំនួន២១អង្គបានប្រគេនសាច់ជ្រូកចំនួន១០០គីឡូក្រាម វត្តអង្គក្តី មានព្រះសង្ឃចំនួន៣០អង្គបានប្រគេនសាច់ជ្រូកចំនួន២០០គីឡូក្រាម វត្តអង្គប្រើយ៍មានព្រះសង្ឃចំនួន១២៩បានប្រគេនសាច់ជ្រូកចំនួន៣០០គីឡូក្រាម ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តតាកែវ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ចុះពិនិត្យមើលចម្ការក្រូចថ្លុង និងជំរុញក្រុមការងារគ្រឿងចក្រស្ថាបនាបារាយណ៍សម្រាប់បំពេញសេចក្តីត្រូវការដល់កម្មករ និងប្រជាពលរដ្ឋរស់នៅទីនោះ ព្រមទាំងបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនប្រជាពលរដ្ឋកំពុងច្រូតស្មៅឱ្យគោស៊ីនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារគ្រឿងចក្រស្ថាបនាផ្លូវប្រវែង៥.៩០០ម៉ែត្រ និងការងារដឹកបារាយណ៍សម្រាប់ទប់ទឹកប្រើប្រាស់នៅរដូវប្រាំង នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចុះបង្ហាត់បង្រៀនដល់កម្មករ អំពីរបៀបថែទាំដំណាំផ្សេងៗ

នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ និងទី២១ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារគ្រឿងចក្រពង្រីកផ្លូវទទឹង៦ម៉ែត្រ ឱ្យទៅជា១២ម៉ែត្រ បណ្តោយ២.៧០០ម៉ែត្រ តភ្ជាប់មកពីផ្លូវបណ្តិតម៉ុង ឫទ្ធី ប្រវែង៥.៩០០ម៉ែត្រ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងចូលរួមដាំដើមមៀនជាមួយនឹងកម្មករ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា នៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និងបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទ ព្រះវិហារជាតិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក ម៉ុងឃៀន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពីការអនុវត្តគោលនយោបាយវិស័យការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។



✽នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅជីវភាពរស់នៅ ក្នុងមូលដ្ឋាន ការងារចាក់វ៉ាក់សាំងឱ្យក្មេងពីអាយុ១២ ដល់១៧ឆ្នាំ និងការចែកប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលបាន

ចាក់ដូសទីពីរ នៅសាលាសង្កាត់កន្ទោក ខណ្ឌកំបូល រាជ-
ធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ
មាន សំអាង ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាន
អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន៖ អង្ករ
១តោន មី១០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ម៉ាស់
អាល់កុល ទឹកផ្លែឈើ ទឹកក្រូច ទឹកបរិសុទ្ធ នំ និងថវិកា
មួយចំនួន ចែកជូនលោកគ្រូ អ្នកគ្រូដែលគ្រប់គ្រងមើលថែ
កុមារកំព្រា និងកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារ
កំព្រា ២ធ្នូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលនូវ
ទុក្ខលំបាកក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-
១៩ ។



✽នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម
ម៉េង ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបាន
អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក
អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលមាន
ជីវភាពខ្វះខាត ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩
និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦៣គ្រួសារ
នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការ
ទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួន រួមមាន៖

មី២០កេស ទឹកត្រី៦០ដប ទឹកស៊ីអ៊ីវ៦០ដប សាប៊ូ៣០០ដុំ
ទឹកបរិសុទ្ធ៥០យួរ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភអ្នកជំងឺ
កូវីដ-១៩ ចំនួន៣៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅ
ក្នុងភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៩
ខែសីហា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួន រួមមាន៖
មី២០កេស ទឹកត្រី៦០ដប ទឹកស៊ីអ៊ីវ៦០ដប សាប៊ូ៣០០ដុំ
ទឹកបរិសុទ្ធ ៥៥យួរ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភប្រជា-
ពលរដ្ឋចំនួន១៥៥នាក់ ដែលកំពុងសម្រាក និងធ្វើចត្តាឡី-
ស័កចំនួន៥កន្លែង ក្នុងឃុំបួស្សីស្រុក ស្រុកពាមជរ ខេត្ត
ព្រៃវែង និងសួរសុខទុក្ខលោក **ពេជ មេម** ជន្មាយុ ៨៥ឆ្នាំ
(ចាស់ជរា) ជាមន្ត្រីចូលនិវត្តន៍ ដែលពីមុនធ្លាប់បម្រើការងារ
នៅសាលាស្រុកពាមជរ ព្រមទាំងជូនថវិកាមួយចំនួន នាថ្ងៃ-
ទី១០ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ប៉ុល
សិម** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ
ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុម-
ប្រឹក្សាស្រុកគាស់ក្រឡ ស្តីពីការងារឆ្ពោះទៅកាន់ការបោះ-
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ
២០២២ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។



✽នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ម៉ាង
ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ
ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹក-
ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានថ្លែង
អំណរសរសើរពីការខិតខំរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩
បំប្លែងថ្មី ការផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ តាមបរិបទ
ថ្មី ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណជនបងប្អូន
ប្រជាពលរដ្ឋ និងការងារចាក់វ៉ាក់សាំងឱ្យក្មេងពីអាយុ១២
ដល់១៧ឆ្នាំ ដំណើរការបានរលូន។

✽ឯកឧត្តម **ម៉ែន-ស៊ីវ៉ាន់** អនុប្រធានគណៈកម្មការ

ទី៩ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពន្លា និងវត្តត្រពាំងលាច ព្រមទាំងចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័ក និងចូលរួមបុណ្យសព ១គ្រួសារ នៅឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

-ដឹកនាំក្រុមនិស្សិតមហាវិទ្យាល័យក្សេត្រសាស្ត្រ នៃសាកលវិទ្យាល័យស្វាយរៀងចំនួន១០នាក់ ដើម្បីធ្វើទស្សនកិច្ចសិក្សាចម្ការកៅស៊ូ នៅភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។

-ជួបសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមវីលេកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **សៅ ម៉ូរ៉ា** សមាជិកក្រុមប្រឹក្សាសង្កាត់សុព័រទេព នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

✽ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន តាមរយៈលោក **សួន ម៉ុន** និងលោក **ចាន់ សំណាង** អាជ្ញាធរមូលដ្ឋានឃុំព្រៃយុទ្ធព្នា ដើម្បីយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តយូចិការ្ត ស្ថិតក្នុងឃុំព្រៃយុទ្ធព្នា ខេត្តតាកែវ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនជូន

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ស្រុកសម្រាប់ចាត់ចែង និងប្រើប្រាស់ក្នុងការតបណ្តាញទឹក និងអគ្គិសនីចូលក្នុងមណ្ឌលចត្តាឡីស័កអណ្តូងសំរិត ដែលជាមណ្ឌលសម្រាប់ត្រៀមទទួលបងប្អូនពលករមកពីក្រៅប្រទេស នៅស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

-ប្រគល់អំណោយរួមមាន៖ អង្ករចំនួន១៥០គីឡូក្រាម មី៥កេស ត្រីខ្ពង្ស ទឹកបរិសុទ្ធ៥កេស ទឹកត្រី២កេស ម៉ាស់៥ប្រអប់ និងដែលលាងដៃ៣ដប តាមរយៈលោក **គិន ភក្តី** អភិបាលកោះអណ្តែត ដើម្បីយកទៅប្រគេនព្រះសង្ឃចំនួន១៣អង្គ និងតាជីម្នាក់ យាយជីម្នាក់ នៅវត្តយូចិការ្តដែលត្រូវបានបិទខ្ទប់ដោយសារមានវីរុសកូវីដ-១៩ នៅឃុំព្រៃយុទ្ធព្នា ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។



✽នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ **កង សៅវេន** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៤០វត្ត និងធ្វើពិធីបង្ហូរដល់បារមីម្ចាស់ទឹកម្ចាស់ដី ដែលបានថែរក្សាទឹកដី និងប្រជាជនស្រុកកំពង់ត្រាច សុំសេចក្តីសុខចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋរួចផុតពីជំងឺកូវីដ-១៩ គ្រោះមហន្តរាយនានា អំពើជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសផ្សេងៗ នៅវត្តកំពូលមាស ភូមិកំពូលមាស ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំស្តីពីផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម **តេជោ ហ៊ុន សែន** ឧបនាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងប្រគល់អណ្តូងទឹក ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម មី១កេស និងទឹកត្រី១យួរ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ និងនាំយកម៉ាស់ ថ្នាំវីតាមីនបំប៉ន Omega3 ចែកជូនបងប្អូនប្រជាពលរដ្ឋនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ និងឃុំកោងកាងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមរៀបចំពិធីបុណ្យសពឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា នៅគេហដ្ឋានសពភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

-ចុះពិនិត្យស្រូវវស្សានៅឃុំជាប់ព្រំដែន (ឃុំសំយ៉ោង

ឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ) ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងស្តីពីវឌ្ឍនភាពនិងក្តីកង្វល់របស់ប្រជាពលរដ្ឋ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

-ចូលរួមប្រជុំស្តីពីការងារសកម្មភាពសម្រាប់ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១របស់ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាមប្រព័ន្ធទិន្នន័យ (ZOOM) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។



✽នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ មី ទឹកសុទ្ធ ម៉ាស់ និងថវិកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា គ្មានទីពឹង មានជីវភាពខ្វះខាតចំនួន១០គ្រួសារ រស់នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



✽នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តសេតហត្ថី ហៅវត្តដំរិល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងឃុំគងជ័យ

ចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ កំប៉ុង១ឡូ អាវយ៉ែត-ស១ និងថវិកាមួយចំនួន នៅស្រុក អូររាំងថ្មី ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ថុច បន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះ- កុង នៅសាលាខេត្តកោះកុង។



✽នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញចូលរួមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បី ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។



✽នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងលោក- ជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់ក្រុម- ប្រឹក្សាឃុំ ចូលរួមជួយដោះស្រាយបញ្ហាលំបាក និងខ្វះខាត ជុំវិញការងារប្រចាំថ្ងៃ និងបញ្ហាជំងឺកូវីដ-១៩ ព្រមទាំងឧប- ត្ថម្ភថវិកាមួយចំនួនដល់គ្រួសារសពចំនួន៧គ្រួសារ ស្រ្តី ទើបសម្រាលកូនចំនួន២គ្រួសារ នៅឃុំត្រពាំងគរ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។

✽លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកសម្ភារប្រើប្រាស់រួមមាន៖ ម៉ាស់ចំនួន៥០០០ អាវយ៉ែត២២០០គីឡូ ទឹកបរិសុទ្ធផ្ទុ៥០កេស និងមី៥០កេស ដើម្បីប្រគល់ជូនឯកឧត្តម **ប្រាក់ សុវណ្ណ** អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការ ទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅសាលា ខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

-នាំយកសម្ភារ និងបច្ច័យប្រគេនជូនវត្តចំនួន១០ ស្ថិត ក្នុងខេត្តព្រះវិហារ ដោយក្នុងវត្តនីមួយៗទទួលបាន៖ ទៀន ព្រះវស្សាមួយគូ អង្ករ៣០គីឡូក្រាម អំបិល៥០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកបរិសុទ្ធមួយកេស ទឹកក្រូចមួយកេស ស្លាដក់មួយប្រអប់ ប៊ីចេងមួយកញ្ចប់ ខ្ទឹមសមួយគីឡូក្រាម និងបច្ច័យមួយចំនួន នាថ្ងៃទី១ ខែ សីហា ឆ្នាំ២០២១។

✽ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្ម- ការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា១គូ អង្ករ១បាវ ស្លាដក់១ ទឹក បរិសុទ្ធលកេស ភេសជ្ជៈ១កេស មី១កេស ទឹកដោះគោខាប់ ៥កំប៉ុង ស្ករ-ស្ករ៣គីឡូក្រាម ត្រីងៀត២គីឡូក្រាម ព្រមទាំង បច្ច័យកសាង និងប្រគេនព្រះសង្ឃ នៅវត្តពោធិ៍មង្គល ឃុំ ល្អាងក្រោម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចុះ ពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូសទី២ ជូន ប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយចែកជូនពួកគាត់ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី៦ ខែ សីហា ឆ្នាំ២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចុះចែក អំណោយជូនប្រជាពលរដ្ឋចំនួន៤០គ្រួសាររួមមាន៖ អង្ករ មី ទឹកដោះគោ ស្ករ-ស ដែលជាអំណោយរបស់សប្បុរស- ជនប្រទេសម៉ាឡេស៊ី នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុក ទឹកល្អ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

-ចុះពិនិត្យជីសហគមន៍ឥស្លាម ដើម្បីពិនិត្យ និងតាមដាន ការរៀបចំកន្លែងបញ្ចុះសពរបស់បងប្អូនសាសនិកឥស្លាម ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ

ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងគណៈអឺម៉ាខេត្ត ក្រុង ស្រុក ស្តីពីរបាយការណ៍សកម្មភាពភាពនិងលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្តសម្រាប់ ឆមាសទី២ ឆ្នាំ២០២១ បញ្ហាផ្សេងៗ ព្រមទាំងចូលរួមទប់ ស្កាត់ជំងឺកូវីដ-១៩ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្តកំពត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

-ចុះចែកផ្ទះទឹកចម្រោះចំនួន៦ផ្ទះជូនសហគមន៍ឥស្លាម តាមវិហារ និងស្នាក់នៅដែលជាអំណោយរបស់សប្បុរសជន ប្រទេសម៉ាឡេស៊ី នៅភូមិព្រៃថ្មង ឃុំព្រៃថ្មង និងអញ្ជើញ ចូលរួមសម្របសម្រួល និងជ្រើសរើសបេក្ខជនសម្រាប់ គណៈអឺម៉ាក្រុងបូកគោ និងស្រុកទឹកឈូ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំ យកអំណោយឧបត្ថម្ភ រួមមាន៖ អង្ករ មី ទឹកដោះគោ ស្ករ-ស និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋចាស់ជរា និងជនពិការ ចំនួន៣គ្រួសារ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹក- ឈូ ខេត្តកំពត នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីចែកកង់ដល់សិស្សានុសិស្សចំនួន៤៥ នាក់ ដែលជាអំណោយរបស់សប្បុរសជនប្រទេសសិង្ហបុរី នៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។



✽នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **សត ណារឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ នាំយកទឹកបរិសុទ្ធចំនួន៥០០យួរទៅប្រគល់ជូនមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។

✽ឯកឧត្តម **មួន ម៉ឺន** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ



បរិភោគទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៧វត្ត ដោយក្នុងនោះមួយវត្តៗ ទទួលបាន៖ ទៀនព្រះវស្សា១គូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រី១១យួរ មី១កេស និងបច្ច័យ មួយចំនួន នៅស្រុកវើនសែ ខេត្តរតនគិរី នាថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១។



-នាំយកទៀនព្រះវស្សា៣គូ អង្ករចំនួន១៥០គីឡូក្រាម មី៣កេសធំ ត្រី២២កេស ទឹកស៊ីអ៊ីវ២យួរ និងបច្ច័យមួយ ចំនួន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនាគវ័ន្ត គិរីរតនាម (ហៅវត្តតាវែង) ខេត្តរតនគិរី នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១។

✽លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការ ទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីសំណេះសំណាលដាំកូនដើមឈើចំនួន ៥០០ដើម នៅទីទួលដីសហគមន៍របស់ប្រជាពលរដ្ឋនៅភូមិ ល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

-នាំយកសម្ភារ និងថវិកាមួយចំនួន រួមមាន៖ ទឹកបរិសុទ្ធ ចំនួន១០០កេស ទឹកផ្លែឈើចំនួន២០កេស ម៉ាស់ចំនួន

១០០ប្រអប់ អាល់កុលចំនួន៩០លីត្រ ទៅប្រគល់ជូន
លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ ខេត្ត
កំពង់ធំ សម្រាប់ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចាក់-
វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក
គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ
នាំយកអំណោយ (ផ្លែដូងចំនួន៣៦២ផ្លែ ទឹកបរិសុទ្ធចំនួន
៤០យួរ មីចំនួន៥កេស ទឹកត្រីចំនួន២យួរ ទឹកស៊ីអ៊ីវចំនួន
២យួរ ត្រីខកំប៉ុងចំនួន៣ដុំ ម៉ាស់ចំនួន១០ប្រអប់ ភេសជ្ជៈ
បាកាស៍ចំនួន១កេស និងថវិកាមួយចំនួនជូនដល់ក្រុមគ្រូ-
ពេទ្យស្ម័គ្រចិត្តចុះចាក់វ៉ាក់សាំងដល់ប្រជាជនស្រុកសំឡូត
នៅមណ្ឌលសុខភាពតាសាញ នៅស្រុកសំឡូត ខេត្តបាត់-
ដំបង។

✽នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ស្រី
មេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ
នាំយកថវិកាមួយចំនួនចូលបុណ្យសពប្រជាពលរដ្ឋ នៅ
ស្រុកទ្រាំង ខេត្តតាកែវ។

✽ឯកឧត្តម **ឡៅ ឆន** លេខាធិការគណៈកម្មការទី
៧ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកបរិក្ខារបច្ច័យ៤ និងចង្កាន់ ទៅប្រគេនព្រះសង្ឃ
គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តព្រះព្រហ្មរតន៍
ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

-នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖
ត្រីខ មី ទឹកផ្លែឈើ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រគល់ជូន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម **ហ៊ុន ម៉ាណី** ចំនួន៨
ក្រុម ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-
១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធស-
ភាបានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា **ឱក
ស៊ាន** ម្តាយបង្កើតឯកឧត្តម **កែន សត្វា** រដ្ឋលេខាធិការ
ទីស្តីការគណៈរដ្ឋមន្ត្រី នៅគេហដ្ឋានសព ស្ថិតក្នុងភូមិ
ត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការ

ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៦ក្នុងឃុំដូនតី ស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ
២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំដូនតី
និងប្រគេនឥដ្ឋការ៉ូជូនដល់វត្តវើល ស្ថិតក្នុងឃុំដូនតី ស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ
២០២១។



✽នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម
ឆ្លើយ សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបាន
អញ្ជើញនាំយកនូវទៀនព្រះវស្សា និងបរិក្ខារ ទេយ្យវត្ថុ
គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ
គង់ចាំព្រះវស្សាចំនួន២៧អង្គ និមន្តមកពី ២៧វត្ត នៅវត្ត
ឧទ្ទិសស្សារាម(ហៅវត្តថាឡាបរិវាត់) ស្ថិតក្នុងឃុំថាឡា-
បរិវាត់ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្ម-
ការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងលោក **ស៊ី ដ្ឋាតុច**
អភិបាលស្រុកប្រាសាទបាគង ដើម្បីពិភាក្សាអំពី ការធ្វើ
ចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ការទប់ស្កាត់ការឆ្លងរីករាល-
ដាលនៃជំងឺកូវីដ-១៩ ការរៀបចំការចាក់វ៉ាក់សាំងជូនប្រជា-
ពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

-នាំយកអំណោយប្រគល់ជូនអភិបាលស្រុកប្រាសាទ-
បាគង សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តា-
ឡីស័កនៅតាមផ្ទះចំនួន ៦៦គ្រួសារ ក្នុងភូមិទាំង៩ ឃុំ
ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃ
ទី២៩ ខែកក្កដា ឆ្នាំ២០២១។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១៣រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ទួន ត្បូង** អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១។

✽ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន២៣រូបបានអញ្ជើញចូលរួមសិក្ខាសាលាល្បែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត (ZOOM) ។

✽ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១៥រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ឃួន សុដារី** អនុប្រធានទី២ រដ្ឋសភា។



✽ ឯកឧត្តម **ឃុំ ឆែង** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងលោកជំទាវ **ហាន សំអេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយនឹងគណៈ

ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ តាមប្រព័ន្ធនិម្មិត (ZOOM) រៀបចំដោយសភាប្រទេសប្រ៊ុយណេ ទីក្រុងដេរូសេឡីម នាថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។



✽ ឯកឧត្តម **ឃុំ ឆែង** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធនិម្មិត (ZOOM) នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

✽ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ឃុំ ឆែង** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា លោកជំទាវ **ហាន សំអេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងលោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត **ជាន ឃៀង** ប្រធានគណៈកម្មការទី២រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា (AIPA) លើកទី៤២ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពរបស់

គណៈកម្មការជំនាញទាំង៦ ពិនិត្យ និងសម្រេចលើរបៀប-
វារៈរបស់មហាសន្និបាតអាយប៉ាលើកទី៤២ តាមសំណើ
របស់ប្រធានអាយប៉ាលើកទី៤២ និងបញ្ហាផ្សេងៗ ក្នុងការ
ត្រៀមលក្ខណៈចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២
ដែលរៀបចំឡើងដោយប្រទេសប្រ៊ុយណេណាពេលខាង
មុខ។

✧កឧត្តម **ជា សេដ្ឋ** ប្រធានគណៈកម្មការទី២
ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមពិធីបុណ្យសពគម្រប់ ៧ថ្ងៃ សពឧបាសក **គឹម
ឡេង** ម្តាយក្មេករបស់លោកជំទាវ **សាយ ចាន់ណាត់**
នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នៅគេហ-
ដ្ឋានស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានី-
ភ្នំពេញ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។



-សួរសុខទុក្ខកឧត្តម **ចាន់ ណារ៉េត** អនុប្រធាន
គណៈកម្មការទី៣ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាល
ជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ
បឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ
២០២១។

✧លោកជំទាវ **មាន សំអេន** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមពិធីប្រកាសជាផ្លូវការគណៈកម្មាធិការសមា-
គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហា-
ផ្ទៃ ហៅកាត់ថា “ សមាគមនារីក្រសួងមហាផ្ទៃ ” តាមរយៈ
ប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាពលោកជំទាវកិត្តិ-
សង្គហបណ្ឌិត **ម៉ែន សំអេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង
ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិ-
បត្តិការអន្តរសភាកម្ពុជា ឡាវ វៀតណាម ចូលរួមកិច្ចប្រជុំ
ស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទលើកទី៨ នៃ
គណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា ឡាវ និង
វៀតណាម (CLV) តាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតី-
ភាពកឧត្តម **ឈាវ វុន** ប្រធានគណៈកម្មការទី៥រដ្ឋ-
សភា និងជាប្រធានក្រុមមិត្តភាពទទួលបន្ទុកកិច្ចសហប្រតិ-
បត្តិការជាមួយនឹងអន្តរសភាកម្ពុជា-ឡាវ-វៀតណាម នៅ

សាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និង ក្រុមសមាជិកព្រឹទ្ធសភាគោរពវិញ្ញាណក្ខន្ធសពងកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅ គេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ព្រមទាំងចុះពិនិត្យទីតាំងសម្រាប់ រៀបចំប្រារព្ធពិធីបុណ្យបូជាសព ឯកឧត្តម **សុខ យាត** នៅក្នុងបរិវេណវត្តសុវណ្ណរង្សី នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។



-ចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ សពឧបាសិកា **គឹម ឡេង** ម្តាយក្មេករបស់លោកជំទាវ **សាយ ចាន់ណារ៉ុន** នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ **ហាន សំរេង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និង



លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមសមាជិក សភាស្ត្រីវ៉ាយប៉ាកម្ពុជា (WAIPA) តាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាព លោកជំទាវ **និន សាផុន** ប្រធានក្រុម សមាជិកសភាស្ត្រីវ៉ាយប៉ាកម្ពុជា និងជាប្រធានគណៈកម្ម- ការទី៩រដ្ឋសភា ដើម្បីបន្តពិនិត្យពិភាក្សាផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការស្ត្រី វ៉ាយប៉ា និងបញ្ហាពាក់ព័ន្ធផ្សេងៗ ក្នុងការត្រៀមលក្ខណៈ ចូលរួមកិច្ចប្រជុំសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំ ឡើងដោយប្រទេសប្រ៊ុយណេនាពេលខាងមុខ នៅសាល ប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួម៖



-ក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភា ជាតិអាយប៉ា-កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ហាន ឆុន** ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធាន គណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា- កម្ពុជា តាមប្រព័ន្ធនិម្មិត (ZOOM) នាថ្ងៃទី២ ខែសីហា ឆ្នាំ

២០២១ ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់លើ៖

១.របាយការណ៍របស់កិច្ចប្រជុំក្រុមនយោបាយអាយប៉ា-កម្ពុជាលើកទី១២។

២.ការលើកកម្ពស់សន្តិសុខព័ត៌មានវិទ្យា និងការការពារទិន្នន័យចំពោះលំហព័ត៌មានវិទ្យារឹងមាំមួយនៅអាស៊ាន (ស្នើដោយប្រិយណេ)។

៣.ការជំរុញសន្តិសុខមនុស្សឱ្យចម្រើនឡើងក្នុងបរិយាប័ន្នឌីជីថលសម្រាប់អាស៊ាន (ស្នើឡើងដោយប្រទេសម៉ាឡេស៊ី)។

៤.ការជំរុញលើកកម្ពស់ការទូតសភាដំណើរឆ្ពោះទៅមុខរបស់សហគមន៍អាស៊ាន (ស្នើឡើងដោយប្រទេសថៃ)។



-ក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ឃាន វុទ្ធ** ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការគាំទ្ររបស់សភា ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

-ជាមួយនឹងគណៈប្រតិភូ នៃគណៈកម្មាធិការនយោបាយអាយប៉ា-កម្ពុជា ដឹកនាំដោយឯកឧត្តម **ឃាន វុទ្ធ** ប្រធានគណៈកម្មាធិការ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើការ



ពិនិត្យ ពិភាក្សា និងអនុម័តលើ៖

១.របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ាលើកទី១២។

២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហអ៊ីនធឺណែតមួយនៅក្នុងអាស៊ាន” (ស្នើដោយប្រទេសប្រិយណេ)។

៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់សន្តិសុខមនុស្សជាតិ នៅក្នុងបរិយាប័ន្នឌីជីថល សម្រាប់អាស៊ាន” (ស្នើដោយប្រទេសម៉ាឡេស៊ី)។

៤.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការជំរុញការទូតសភា ដើម្បីឆ្ពោះទៅសហគមន៍អាស៊ាន” (ស្នើដោយប្រទេសថៃ)។

៥.គាំទ្រសភា ចំពោះស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា (ស្នើដោយប្រទេសឥណ្ឌូនេស៊ី)។



✽នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង លឹម** អនុប្រធាន និងឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈ

កម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម **នាង ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី- ភ្នំពេញ។

✽ឯកឧត្តម **ឈិត គឹមយាត** ប្រធានស្តីទីគណៈ- កម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី អឺរ៉ុបលើកទី១១ (ASEP11) នៅ សាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

- ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ថវិកា និង ផែនការនៃសភាតំបន់អាស៊ី (APA) តាមប្រព័ន្ធនិម្មិត (ZOOM) នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២១។

-ដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជាក្នុងគណៈកម្មាធិ- ការរៀបចំ នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤២ តាមប្រព័ន្ធនិម្មិត (ZOOM) ដើម្បីត្រៀមលក្ខណៈចូលរួម មហាសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំឡើងដោយ ប្រទេសប្រ៊ុយណេណាពេលខាងមុខ នៅសាលប្រជុំគណៈ- កម្មការទី៥ព្រឹទ្ធសភា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

✽នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ គណៈកម្មការ ទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ម៉ាន់ ឃឿន** អនុ-



ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធស- ភា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។



✽នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **សាយ វណ្ណា** លេខាធិការ លោកជំទាវ **ឃួន ឃុនឌី** និងលោក ជំទាវ **ជា ម៉ន្តឌេនី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូស ទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

✽ឯកឧត្តម **ច្រើន គឹមស្រីន** សមាជិកគណៈកម្ម- ការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារ ទីតាំងដី ដែលប្រជាជនបានប្រើប្រាស់ និងអាស្រ័យផល ជាក់ស្តែង ក្នុងតំបន់ការពារជាតិ និងរបៀបអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្ត្រកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្សាយចេញពី ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា
ការងារប្រចាំខែកក្កដាតាមប្រព័ន្ធទិន្នន័យ



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើងតាមរយៈប្រព័ន្ធទិន្នន័យ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានមតិបូកសរុបថា ក្នុងខែ

កក្កដា ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបន្តអូសបន្លាយធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសហគមន៍ សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈនៅគ្រប់ទិសទីទូទាំងពិភពលោក និងកម្ពុជាយើង។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅតែបន្តយកចិត្តទុកដាក់ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩។

ស្របពេលជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមានការងារមាញឹកជាច្រើនលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ បានដោយរលូន។ ចំពោះមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរតាមតម្រូវការចាំបាច់ជាក់ស្តែង ប្រកបដោយភាពទទួលខុសត្រូវតាមមុខងាររៀងៗខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដើម្បីជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឈ្វេងយល់អំពីសុខុមាលភាព ដោះស្រាយបញ្ហាប្រឈម និងចូលរួមគោរពវិញ្ញាណក្ខន្ធសព្វ និងនាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើធុត្តាឡើយស្រី នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ជាមួយគ្នានោះដែរ លើមុខងារ



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាតាមប្រព័ន្ធនិម្មិត

កិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំយ៉ាងសកម្មក្នុងការស្វែងរកដៃគូអភិវឌ្ឍន៍នានា ជាក់ស្តែងបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី (PCA) និងកម្មវិធីកិច្ចសន្ទនាស្តីពីឧបប្រាជ្ញាទំនាក់ទំនងការទូតកម្ពុជា-ចិន រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា-ចិន ព្រមទាំងចាត់ចែងត្រៀមការចូលរួមកិច្ចប្រជុំ CLV, AIPA, WAIPA តាមប្រព័ន្ធនិម្មិត (ZOOM)។

សម្រាប់ខែសីហាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបាន

ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា ព្រមទាំងណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយនឹងវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អប្រសើរ។

សូមជម្រាបថា នៅក្នុងឱកាសនោះ ក៏មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម និងសំណូមពរផ្សេងៗផងដែរ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ វង់ សុជាតិ)



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាតាមប្រព័ន្ធនិម្មិត

**ឯកឧត្តម អ៊ុំ សារីទ្ធ ទទួលជួបតំណាងបេក្ខជនជ័យលាភី
អាហារូបករណ៍ JDS ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ ទទួលជួបតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍

តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Aid) ហៅកាត់ថា JDS ឆ្នាំ២០២០ ចំនួន៣រូប ចូលជួបសម្តែងការគួរសម និងជម្រាបលាមុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាម

សកលវិទ្យាល័យនានានៃប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ លោក **មិន ម៉េងរោត** តំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០ ទាំងចំនួន២៦រូប បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាថា បេក្ខជនទាំង២៦រូប មកពីក្រសួង ស្ថាប័នចំនួន១៤ និងបានរាយការណ៍អំពីអាហារូបករណ៍ JDS មុខជំនាញអាទិភាពដែលត្រូវបានជ្រើសរើសមកសិក្សាសមាសភាពបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០ តាមក្រសួង ស្ថាប័ន គោលដៅរបស់អាហារូបករណ៍ JDS និងការរំពឹងទុករបស់កម្មវិធីអាហារូបករណ៍ JDS។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះក្មួយៗបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានផ្តល់អនុសាសន៍មួយចំនួនដល់ក្មួយៗ រួមមាន៖ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុកដូចអ្វីដែលក្មួយៗបានលើកឡើងក្នុងក្បួនត្រូវតែប្រើប្រាស់ឱកាសនេះ ខិតខំរៀនសូត្រដើម្បី



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ចូលជួបសម្តែងការគួរសម



ឯកឧត្តម អ៊ុំ សារីទ្វី ជូនវត្ថុអនុស្សាវរីយ៍ដល់បេក្ខជនទាំង៣

ទទួលបានទាំងចំណេះដឹង និងជំនាញ ហើយនិងកសាងខ្លួនឱ្យបាននូវគុណធម៌ ចរិយាធម៌នៅពេលកំពុងសិក្សានៅប្រទេសជប៉ុន។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ក្នុងៗទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពច្បាប់របស់ប្រទេសជប៉ុន និងគោរពវិន័យរបស់សកលវិទ្យាល័យថែរក្សាទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាមួយនឹងមិត្តរួមជំនាន់ដែលបានទៅសិក្សាទាំងអស់គ្នា ដោយអនុវត្តឱ្យបានល្អ ហើយក៏សូមយកចិត្តទុកដាក់ដល់ការកសាងទំនាក់ទំនង មិត្តភាពជាមួយនឹងបណ្តានិស្សិតរបស់ប្រទេសជប៉ុន និងនិស្សិតដែលមកពីប្រទេសនានា ដើម្បីធ្វើយ៉ាងណាក្សាបាននូវតម្លៃ និងកិត្តិយសរបស់យើងម្នាក់ៗ របស់ក្រុម និង

របស់ប្រទេសជាតិយើង។ ជានោះទៅទៀត សូមក្នុងៗត្រូវចេះផ្សព្វផ្សាយជូនប្រជាជនជប៉ុន និងយុវជនប្រទេសជប៉ុនទៀតឱ្យបានជ្រាប អំពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ដែលមានជាអាទិ៍៖ សភាពការណ៍សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងសក្តានុពលខាងទេសចរណ៍ ប្រពៃណីវប្បធម៌ដ៏ល្អផ្សេងៗរបស់ប្រទេសជាតិយើង។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានរំលឹកដាស់តឿនដល់ក្នុងៗ ត្រូវចេះថែរក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុកដាក់ការពារគ្នាទៅវិញទៅមក ដោយអនុវត្តឱ្យបានល្អនូវសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” ទាំងពេលធ្វើដំណើរទៅកំពុងសិក្សា និងពេលត្រឡប់មកវិញ។

ឯកឧត្តមអគ្គលេខាធិការបានជូនពរដល់ក្នុងៗទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ និងត្រូវខិតខំសិក្សា ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធន៍ សញ្ញាបត្រ និងមាននិទ្ទេសល្អដែលជាប្រយោជន៍សម្រាប់ផ្ទាល់ខ្លួន ក្រុមគ្រួសារ ក្រសួង ស្ថាប័ន និងប្រទេសជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនខ្លាំងក្លានៅពេលអនាគត ដូចប្រទេសនានានៅលើពិភពលោក។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ ធុន គឹមជី)



ឯកឧត្តម អ៊ុំ សារីទ្វី ថតរូបអនុស្សាវរីយ៍ជាមួយនឹងតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។



✽ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំប្រារព្ធពិធីបុណ្យបូជាសពឯកឧត្តម **សុខ យាត** នៅក្នុងបរិវេណវត្តសុវណ្ណរង្សី ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។



✽ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់គ្រង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។



✽ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន និងទៀនព្រះវស្សារបស់ឯកឧត្តម **អ៊ុំ សារិន្ទ** ទៅប្រគេនព្រះសង្ឃចំនួន១០ វត្ត នៅសង្កាត់ចំនួន២ គឺសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



